




អៀង សារី ជាមួយនឹងគណៈប្រតិភូចិន ចុះត្រួតពិនិត្យការដ្ឋានថ្មីដែលកំពុងសាងសង់នៅក្នុងអំឡុងពេលផ្លាស់ប្តូរមនុស្សជាតិ
ដោយបង្ខំនៅចុងឆ្នាំ១៩៧៥។
Ieng Sary with a Chinese delegation inspecting the railway during the forced transfer of people in late 1975.



កងកម្លាំងចល័តកំពុងសាងសង់ទំនប់ទឹក
Mobile unit workers construct an irrigation



មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត
កម្ពុជា (ពីឆ្វេងទៅស្តាំរួមមាន៖ ប៉ុល ពត (លេខាធិការកុម្មុយនីស្តកម្ពុជា និងជានាយករដ្ឋមន្ត្រី
នៃកម្ពុជាប្រជាធិបតេយ្យ), នួន ជា
(អនុលេខាធិការកុម្មុយនីស្តកម្ពុជានិងជាប្រធានសភាគណៈប្រជាជនកម្ពុជា), អៀង សារី
(ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស), សុន សេន (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ),
វន វ៉ែត (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច)
DK leaders and members of the Standing Committee of the Central Committee of the
Communist Party of Kampuchea (CPK). Facing forward from the left, Pol Pot (CPK Secretary
and Prime Minister of Democratic Kampuchea (DK)), Nuon Chea (Deputy Secretary of the
CPK and DK President of the People's Representative Assembly), Ieng Sary (Deputy Prime
Minister for Foreign Affairs), Son Sen (Deputy Prime Minister for Defense), and Vorn Vet
(Deputy Prime Minister for Economy).



កងបង្គុំបង្កើនផលកំពុងប្រមូលផលក្រឡាច។
Agricultural unit collect wax gourd.



ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ
Democratic Kampuchea's flag



ការហូបចុករួម
Communal eating



សហករណ៍កងកម្លាំងនារីកំពុងធ្វើការនៅវាលស្រែ
Female workers from a cooperative work in a rice field



មេដឹកនាំសហករណ៍
Leaders of the cooperative



គម្រោងលើកទំនប់
(ថតនៅពេលដែលកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមធ្វើដំណើរទស្សនាទៅកាន់តំបន់នេះ)
An irrigation project
(This photo was taken while a Khmer Rouge official delegation was visiting the site)



កងកម្លាំងបុរសនិងនារីកំពុងដឹកដីក្នុងប្រទេសខ្មែរក្រហម។
(ប្រថងនេះបានថតនៅពេលដែលកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ឬក្រុមជនជាតិបរទេស និងមន្ត្រីទស្សនាខ្មែរក្រហមមកធ្វើដំណើរទស្សនាទៅកាន់តំបន់នេះ។ គ្រប់ពេលដែលមានដំណើរទស្សនា ប្រជាជនគ្រប់ប្រភេទត្រូវតែងទទួលបានស្ថាពរ និងនៅពេលខ្លះខ្មែរក្រហមបានផ្តល់សំលៀកបំពាក់ និងក្រមាជាបណ្តោះអាសន្នដល់ពួកគេ។ នៅពេលកម្មាភិបាលខ្មែរក្រហមធ្វើដំណើរមកកាន់តំបន់ ប្រជាជនគ្រប់ប្រភេទត្រូវបានបង្គាប់ឱ្យញញឹមដាក់ម៉ាស៊ីនថតនិងសំរាប់ស្តារមន្ត្រីដំណើររបស់កម្មាភិបាល ខ្មែរក្រហម។

Women and men carrying earth during the Khmer Rouge Regime.
(This photo was taken during the visit of Khmer Rouge high-ranking cadres or what could have been a group of foreign dignitaries and their Khmer Rouge hosts. Each time visits were made, everyone was told to dress up the best way they could or sometimes they were provided clothes and Krama temporarily. When the cadres visited the site, everyone was usually told to smile for the camera and for the visiting cadres).



ប្រជាជនកម្ពុជាកំពុងដឹកប្រឡាយទឹកនៅជិតក្រុងភ្នំពេញក្នុងប្រទេសខ្មែរក្រហម។ ប្រជាជនគ្រប់ប្រភេទត្រូវតែងទទួលបានស្ថាពរ និងនៅពេលខ្លះខ្មែរក្រហមបានផ្តល់សំលៀកបំពាក់ និងក្រមាជាបណ្តោះអាសន្នដល់ពួកគេ។ នៅពេលកម្មាភិបាលខ្មែរក្រហមធ្វើដំណើរមកកាន់តំបន់ ប្រជាជនគ្រប់ប្រភេទត្រូវបានបង្គាប់ឱ្យញញឹមដាក់ម៉ាស៊ីនថតនិងសំរាប់ស្តារមន្ត្រីដំណើររបស់កម្មាភិបាល ខ្មែរក្រហម។
Cambodian people digging the dam in the suburb of Phnom Penh during the Khmer Rouge regime. All people were obliged to work during the regime. The Khmer Rouge regime compelled large portions of the population to conduct manual labor on a daily basis in order to increase the country's production of rice.



កម្មាភិបាលខ្មែរក្រហមធ្វើការប្រមូលផលស្រូវ
The Khmer Rouge cadre harvesting rice.



កងនេសាទកំពុងនេសាទនៅលើទូក
Fishing Unit worked on a fishing boat



កងដឹកជញ្ជូនកំពុងដឹកជញ្ជូនស្បៀង។
Transportation unit transporting rice.



ស្ពានប្រោយចង្វារ នៅទីក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញដោយសារគ្រាប់បែក។
Bombed or blown up bridge
(Chrouy Chang Var Bridge) over the Mekong (Phnom Penh)



កសិករកំពុងប្រមូលទឹកនៅវាលស្រែ
Irrigation workers in the fields



សកម្មភាពជញ្ជូនដីនៅក្នុងគម្រោងលើកទំនប់ដឹកប្រឡាយ
Transporting dirt on an irrigation project



ការប្រមូលទឹកនៅសហគមន៍
Communal eating at the cooperative



ប្រជាជនកំពុងលើកទំនប់ទឹក និងដឹកប្រឡាយទឹក។
Irrigation dam construction on the road north